

زيارة عاشوراء

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

قال صالح بن عقبة وسيف بن عميرة : قال علقمة بن محمد الحضرمي قلت للباقر صلواتُ الله وسلامُهُ عَلَيْهِ : علمني دعاءً أدعو به في ذلك اليوم إذا أنا زرتَه من قرب ودعاءً أدعو به إذا لم أزره من قرب وأومأت من بعد البلاد ومن داري بالسلامة إليه. فقال لي : يا علقمة إذا أنت صليت الركعتين بعد أن تؤمي إليه بالسلام فقل بعد الایماء إليه من بعد التكبير هذا القول (أي الزيارة الآتية) فإنك إذا قلت ذلك فقد دعوت بما يدعو به زواره من الملائكة وكتب الله لك مائة ألف درجة وكنتم استشهدوا معه تشاركهم في درجاتهم ، وما عرفت إلا في زمرة الشهداء الذين استشهدوا معه ، وكتب لك ثواب زيارة كل نبي وكل رسول وزيارة كل من زار الحسين عليه السلام منذ يوم قتل سلام الله عليه وعلى أهل بيته ، تقول :

ស្រីឡាស៊ី ប៊ីន អ៊ីក្វាបាស៊ី និង សែហ្ស៊ី ប៊ីន អ៊ីម៉ែរ៉េ:ត្រូវបានថា អ្នកលក់ម៉ាស៊ី ប៊ីន មូហ្គាម៉ាដ្វី អាល់-ហ្គាដ្វីរ៉មីបានថ្លែងថា: "ខ្ញុំបានទូល[អ៊ីម៉ា] អាល់-បាគៀវ^{صلوات الله عليه والسلام} ថា: "សូមព្រះអង្គ^{صلوات الله عليه والسلام} បង្ហាត់ទូលបង្គំនូវខ្លួនអ្នកមួយដើម្បីទូលបង្គំសូត្រក្នុងថ្ងៃនេះ ពេលទូលបង្គំស្រីវ៉ាស៊ីព្រះអង្គ (គឺអ៊ីម៉ា ហ្ស៊ីសែនី^{صلوات الله عليه والسلام}) នៅឯផ្នូរព្រះអង្គ^{صلوات الله عليه والسلام} និងខ្លួនអ្នកមួយទៀតដើម្បីទូលបង្គំសូត្របើទូលបង្គំមិនស្រីវ៉ាស៊ីព្រះអង្គ^{صلوات الله عليه والسلام} នៅឯផ្នូរព្រះអង្គទេដោយឧទ្ធិសសាឡាមទៅកាន់ព្រះអង្គ^{صلوات الله عليه والسلام} ពីស្រុកនាយ ពីផ្ទះទូលបង្គំ ។" អ៊ីម៉ា^{صلوات الله عليه والسلام} បានប្រាប់ខ្ញុំថា: "អ្នកលក់ម៉ាស៊ីអ៊ីយ បន្ទាប់ពីបានឧទ្ធិសសាឡាមទៅកាន់ព្រះអង្គ^{صلوات الله عليه والسلام} ហើយ ចូរស្រីឡាត្តុំពីរក់អ្នក រួចហើយ បន្ទាប់ពីបានបញ្ជាក់ថា[ស្រីវ៉ាស៊ី]ពីចម្ងាយហើយបានសូត្រថា الله أكبر ចូរលោកសូត្រដូចនេះ: (គឺសូត្រស្រីយ៉ាវ៉ាស៊ីខាងក្រោមនេះ) ។ បើលោកបានសូត្រដូចនេះ: លោកបានបូងស្លុង[អល់ឡោះហ្ស៊ី^{عجل}]ដូចអស់ទេវតាបានសូត្រដែរ ពេលអស់ទេវតាទាំងនោះស្រីវ៉ាស៊ីព្រះអង្គ^{صلوات الله عليه والسلام} ។ អល់ឡោះហ្ស៊ី^{عجل}នឹងចាត់ទុកឲ្យលោកនូវ ១០០ ០០០ ០០០ បុណ្យសក្តិ អល់ឡោះហ្ស៊ី^{عجل}នឹងចាត់ទុកលោកដូចអស់ទុក្ខបុគ្គលដែលបានបូជាជីវិតជាមួយព្រះអង្គ^{صلوات الله عليه والسلام}ដែរ លោកជាសហការី

របស់បុគ្គលទាំងនេះដែលមានលំដាប់ថ្នាក់ខ្ពស់ ។ គេនឹងស្គាល់លោកជា
 បុគ្គលដែលបានបូជាជីវិត ក្នុងចំណោមទុក្ខបុគ្គលដែលបានបូជាជីវិត
 ជាមួយព្រះអង្គ صلوات الله عليه والسلام ។ អស់ឡោះហ្ន៎ عجل នឹងចារទុកឲ្យលោកនូវរង្វាន់
 ដោយសារស៊ីយ៉ាវ៉ាស៊ូរបស់ព្រះសាស្តាគ្រប់អង្គ ឬរបស់ព្រះសាសនៈទូត
 គ្រប់អង្គ និងរបស់បុគ្គលគ្រប់រូបដែលស៊ីវ៉ាស៊ូអាល់-ហ្ស៊ីសែន صلوات الله عليه والسلام ចាប់
 តាំងពីថ្ងៃដែលព្រះអង្គ صلوات الله عليه والسلام ទទួលទិវង្គតតៀងមក ។ ចូរលោកសូត្រថា៖

សូមសិរីសួស្តីកើតមានដល់ព្រះអង្គ صلوات الله عليه والسلام ، **السَّلَامُ عَلَيْكَ يَا أَبَا عَبْدِ اللَّهِ ،**
 ឱ អាប៊ូ អ្នកបង្កើតឡោះហ្ន៎ صلوات الله عليه والسلام

សូមសិរីសួស្តីកើតមានដល់ព្រះអង្គ صلوات الله عليه والسلام **السَّلَامُ عَلَيْكَ يَا بَنَ رَسُولِ اللَّهِ**
 ឱ ព្រះរាជបុត្រ صلوات الله عليه والسلام របស់ព្រះសាសនៈ
 ទូត صل الله عليه وآله وسلم

សូមសិរីសួស្តីកើតមានដល់ព្រះអង្គ صلوات الله عليه والسلام **السَّلَامُ عَلَيْكَ يَا بَنَ أَمِيرِ**
 ឱ ព្រះរាជបុត្រ صلوات الله عليه والسلام របស់ព្រះរាជអគ្គ
 មហាប្រមុខ صلوات الله عليه والسلام របស់បណ្តាអ្នកមាន
 សទ្ទាជ្រះថ្លា ឱព្រះរាជប្រមុខរបស់អស់
 ព្រះទាយាទទាំងឡាយ

សូមសិរីសួស្តីកើតមានដល់ព្រះអង្គ صلوات الله عليه والسلام **السَّلَامُ عَلَيْكَ يَا بَنَ فَاطِمَةَ**
 ឱព្រះរាជបុត្រ صلوات الله عليه والسلام របស់ហ្វាទីម៉ាស៊ូ سلام الله عليها
 ព្រះរាជនាយិការបស់នារីក្នុងលោក
 ទាំងឡាយ **سَيِّدَةِ نِسَاءِ الْعَالَمِينَ ،**

សូមសិរីសួស្តីកើតមានដល់ព្រះអង្គ صلوات الله عليه والسلام **السَّلَامُ عَلَيْكَ يَا ثَارَ اللَّهِ وَابْنَ**

ឱបុគ្គលអ្នកសងសឹករបស់អល់ឡោះហ្ន៎
ឱព្រះរាជបុត្ររបស់បុគ្គលអ្នកសងសឹក
របស់អល់ឡោះហ្ន៎ ឱអ្នកសងសឹក អ្នក
ទាមទារការសងសឹក

ثَارِهِ وَالْوَتْرَ الْمُؤْتُورَ ،

សូមសិរីសួស្តីកើតមានដល់ព្រះអង្គ^{صلوات الله عليه والسلام}
និងកើតមានដល់វិញ្ញាណទាំងឡាយ
ដែលនៅលើទីធ្លាព្រះអង្គ

السَّلَامُ عَلَيْكَ وَعَلَى الْأَرْوَاحِ
الَّتِي حَلَّتْ بِفِنَائِكَ

សូមអល់ឡោះហ្ន៎^{عَلَيْهِ}ប្រសិទ្ធិពរជ័យដល់
អ្នកទាំងអស់គ្នា ពីខ្ញុំ រហូតត្រឡប់ទៅ
ដរាបណាខ្ញុំនៅមានជីវិត ដរាបណានៅ
តែមានយប់និងថ្ងៃ

عَلَيْكُمْ مِنِّي جَمِيعًا سَلَامُ اللَّهِ
أَبَدًا مَا بَقِيتُ وَبِقَيِّ اللَّيْلِ
وَالنَّهَارِ

អាច្ឆិ អ្នកបុគ្គលឡោះហ្ន៎^{صلوات الله عليه والسلام}អើយ បាត់
បង់ព្រះអង្គ^{صلوات الله عليه والسلام} ជាអកុសលធំបំផុត
មហន្តរាយនេះគួរឲ្យខ្លាចណាស់ ពិបាក
អត់ទ្រាំណាស់សម្រាប់អស់ទូលបង្គំនិង
សម្រាប់អ៊ីស្លាមសាសនិកជនទាំងអស់

يا أبا عبدِ الله لَقَدْ عَظُمَتِ
الرَّزِيئَةُ وَجَلَّتْ وَعَظُمَتِ
الْمُصِيبَةُ بِكَ عَلَيْنَا وَعَلَى جَمِيعِ
أَهْلِ الْإِسْلَامِ ،

បាត់បង់ព្រះអង្គ^{صلوات الله عليه والسلام} ជាអកុសលធំ
បំផុត មហន្តរាយនេះគួរឲ្យខ្លាចណាស់
ពិបាកអត់ទ្រាំណាស់នៅលើមេឃផង
ដែរសម្រាប់ប្រជានិករមេឃទាំងអស់

وَجَلَّتْ وَعَظُمَتِ مُصِيبَتُكَ فِي
السَّمَاوَاتِ عَلَى جَمِيعِ أَهْلِ
السَّمَاوَاتِ ،

សូមអល់ឡោះហ្ន៎^{عَلَيْهِ}ដាក់បណ្តាសាប្រជា
និករដែលចាក់គ្រឹះអយុត្តិធម៌ ដែល

فَلَعَنَ اللَّهُ أُمَّةً أَسَّسَتْ أُسَاسَ

ព្យាយាមធ្វើបាបព្រះអង្គទាំងឡាយ ឱ
ព្រះរាជកុលដ្ឋានអឺយ عليهم السلام

الظلم والجور عَلَيْكُمْ أَهْلَ
الْبَيْتِ ،

សូមអល់ឡោះហ្ន៎ وَعَدَّ ដាក់បណ្តាសាប្រជា
និករដែលបំបាត់ឋានៈព្រះអង្គ عليهم السلام ដែល
ប្តូរយកបុណ្យស័ក្តិព្រះអង្គ عليهم السلام ដែល
អល់ឡោះហ្ន៎ وَعَدَّ បានព្រះរាជទានឲ្យព្រះ
អង្គ عليهم السلام ជាចមុខ

وَلَعَنَّ اللَّهُ أُمَّةً دَفَعْتَكُمْ عَنْ
مَقَامِكُمْ وَأَزَالَتْكُمْ عَنْ مَرَاتِبِكُمْ
الَّتِي رَبَّبَّكُمْ اللَّهُ فِيهَا ،

សូមអល់ឡោះហ្ន៎ وَعَدَّ ដាក់បណ្តាសាប្រជា
និករដែលបានសម្លាប់ព្រះអង្គ عليهم السلام សូម
អល់ឡោះហ្ន៎ وَعَدَّ ដាក់បណ្តាសាពួករួមដៃ
ដើម្បីកម្ចាត់ព្រះអង្គ عليهم السلام បានសម្រេច

وَلَعَنَّ اللَّهُ أُمَّةً قَتَلَتْكُمْ وَلَعَنَّ اللَّهُ
الْمُهَيِّدِينَ لَهُمْ بِالتَّمَكِينِ مِنْ
قِتَالِكُمْ ،

ទូលព្រះបង្គំសូមប្រកាស ចំពោះមុខ
អល់ឡោះហ្ន៎ وَعَدَّ និងចំពោះមុខព្រះអង្គ
عليهم السلام ទាំងឡាយថាខ្ញុំទូលព្រះបង្គំ
បដិសេធពួកគេ បក្សពួកពួកគេ ពួក
គាំទ្រពួកគេនិងបណ្តាមិត្តពួកគេ

بَرِئْتُ إِلَى اللَّهِ وَإِلَيْكُمْ مِنْهُمْ
وَمِنْ أَشْيَاعِهِمْ وَأَتْبَاعِهِمْ
وَأَوْلِيَائِهِمْ .

អាច្ឆិ អ្នកបង្គំខ្ញុំអល់ឡោះហ្ន៎ صلوات الله عليه والسلام អឺយ ទូល
ព្រះបង្គំស្រុះស្រួលជាមួយបុគ្គលណា
ដែលស្រុះស្រួលជាមួយព្រះអង្គ عليهم السلام
ទូលព្រះបង្គំប្រយុទ្ធតទល់បុគ្គលណា
ដែលប្រយុទ្ធតទល់ព្រះអង្គ عليهم السلام ទូលបង្គំ
ជាមិត្តរបស់បុគ្គលណាដែលជាមិត្តរបស់

يَا أَبَا عَبْدِ اللَّهِ إِنِّي سَلِّمٌ لِمَنْ
سَلَّمَكُمْ وَحَرْبٌ لِمَنْ حَارَبَكُمْ
إِلَى يَوْمِ الْقِيَامَةِ ،

ព្រះអង្គ عليه السلام ជាសត្រូវរបស់បុគ្គលណា
ដែលប្រឆាំងព្រះអង្គ عليه السلام រហូតដល់ថ្ងៃ
រស់ឡើងវិញ

សូមអល់ឡោះហ្វ៊ី وَعَلَّ ដាក់បណ្តាសា
ត្រកូលស៊ីយ៉ាវ៉ាដូនិងត្រកូលម៉ារវ៉ាន សូម
អល់ឡោះហ្វ៊ី وَعَلَّ ដាក់បណ្តាសា បាទី-
អ៊ីម៉ែយ៉ាស៊ូដោយឥតរើសមុខ សូម
អល់ឡោះហ្វ៊ី وَعَلَّ ដាក់បណ្តាសា បាទី-
ម៉ារយ៉ាណាស៊ូ សូមអល់ឡោះហ្វ៊ី وَعَلَّ ដាក់
បណ្តាសាអ៊ីម៉ារ ប៊ីន សាក្តីដ្ឋី សូម
អល់ឡោះហ្វ៊ី وَعَلَّ ដាក់បណ្តាសាស៊ីមរី

សូមអល់ឡោះហ្វ៊ី وَعَلَّ ដាក់បណ្តាសា
ប្រជានិករដែលបានជិះលើអានសេ៖
ដែលបានចងបង្ហៀរសេ៖ ដែលបាន
ប្រុងខ្លួនប្រយុទ្ធតទល់ព្រះអង្គ صلوات الله عليه والسلام

ទូលព្រះបង្គំសូមបូជាឪពុកម្តាយដើម្បី
ព្រះអង្គ صلوات الله عليه والسلام ទុក្ខសោកទូលបង្គំ[ដែល
បានបាត់បង់ព្រះអង្គ صلوات الله عليه والسلام នោះ]ធំ
ណាស់

ទូលព្រះបង្គំសូមអល់ឡោះហ្វ៊ី وَعَلَّ ដែល
បានផ្តល់កិត្តិយសដល់ព្រះអង្គ صلوات الله عليه والسلام
ដោយបុណ្យស័ក្តិ ហើយដែលបានផ្តល់

وَلَعَنَ اللهُ آلَ زَيْدٍ وَآلَ مَرْوَانَ
وَلَعَنَ اللهُ بَنِي أُمَيَّةَ قَاطِبَةً وَلَعَنَ
اللهُ ابْنَ مَرْجَانَةَ وَلَعَنَ اللهُ عُمَرَ
بْنَ سَعْدٍ وَلَعَنَ اللهُ شِمْرًا ،

وَلَعَنَ اللهُ أُمَّةً أَسْرَجَتْ
وَأَلْجَمَتْ وَتَنَقَّبَتْ لِقِتَالِكَ ،

بِأَبِي أَنْتَ وَأُمِّي لَقَدْ عَظُمَ
مُصَابِي بِكَ

فَأَسْأَلُ اللهُ الَّذِي أَكْرَمَ مَقَامَكَ
وَأَكْرَمَنِي بِكَ، أَنْ يَرْزُقَنِي طَلَبَ

កិត្តិយសដល់ទូលព្រះបង្គំដោយរូបព្រះ
 អង្គ صلوات الله عليه والسلام ឲ្យទូលបង្គំបានសងសឹកឲ្យ
 ព្រះអង្គ صلوات الله عليه والسلام ជុំជាមួយអ៊ីម៉ាដោគជ័យ
 ដែលជាព្រះរាជកុលដ្ឋានរបស់
 មូហាំម៉ាដ្ច صلوات الله عليه وآله وسلم

ثَارِكٍ مَعَ إِمَامٍ مَنْصُورٍ مِنْ أَهْلِ
 بَيْتِ مُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ
 وَآلِهِ.

អល់ឡោះហ្វ៊ូ وَجَلَّ وَعَزَّ អ៊ីយ សូមឲ្យទូលព្រះបង្គំ
 គាប់ព្រះហឫទ័យព្រះអង្គ وَجَلَّ وَعَزَّ ដោយសារ
 អាល់-ហ្វ៊ូសែនី صلوات الله عليه والسلام ក្នុងលោកនេះនិង
 លោកមុខ

اللَّهُمَّ اجْعَلْنِي عِنْدَكَ وَجِيهًا
 بِالْحُسَيْنِ عَلَيْهِ السَّلَامُ فِي الدُّنْيَا
 وَالْآخِرَةِ،

អាប៊ូ អ៊ុប៊ុលឡោះហ្វ៊ូ صلوات الله عليه والسلام អ៊ីយ ទូល
 ព្រះបង្គំចូលទៅជិតអល់ឡោះហ្វ៊ូ وَجَلَّ وَعَزَّ ជិត
 ព្រះសាសនៈទូត صلوات الله عليه وآله وسلم ព្រះអង្គ وَجَلَّ وَعَزَّ ជិតព្រះ
 រាជអគ្គមហាប្រមុខ صلوات الله عليه والسلام របស់បណ្តា
 អ្នកមានសទ្ធាជ្រះថ្លា ជិតហ្វាទ្វីម៉ាស៊ូ سلام الله عليها
 ជិតអាល់-ហ្វាសាន់ صلوات الله عليه والسلام និងជិតព្រះអង្គ
صلوات الله عليه والسلام ដោយសារទូលបង្គំស្រឡាញ់ (គឺ
 តាម) ព្រះអង្គ صلوات الله عليه والسلام ។

يا أبا عَبْدِ اللَّهِ إِنِّي أَتَقَرَّبُ إِلَى
 اللَّهِ وَإِلَى رَسُولِهِ وَإِلَى أَمِيرِ
 الْمُؤْمِنِينَ وَإِلَى فَاطِمَةَ وَإِلَى
 الْحَسَنِ وَإِلَيْكَ بِمُؤَالَاتِكَ

ដោយសារទូលព្រះបង្គំច្រានចោលអស់
 បុគ្គលដែលប្រឆាំងនិងប្រយុទ្ធតទល់
 ព្រះអង្គ صلوات الله عليه والسلام និងដោយសារទូលព្រះ
 បង្គំច្រានចោលអស់បុគ្គលដែលចាក់
 គ្រឹះអយុត្តិធម៌ ដែលព្យាយាមធ្វើបាប
 ព្រះអង្គទាំងឡាយ عليهم السلام

وَبِالْبِرَاثَةِ مِمَّنْ قَاتَلَكَ وَنَصَبَ
 لَكَ الْحَرْبَ وَبِالْبِرَاثَةِ مِمَّنْ
 أَسَّسَ أَسَاسَ الظُّلْمِ وَالْجَوْرِ
 عَلَيْكُمْ ،

ទូលព្រះបង្គំសូមប្រកាស ចំពោះមុខ
 អល់ឡោះហ្វ៊ីរ្យ័និងចំពោះមុខព្រះ
 សាសនៈទូតព្រះអង្គ عليه السلام ថាទូលព្រះ
 បង្គំមិនជាប់ទាក់ទងនឹងអស់បុគ្គល
 ដែលបានចាក់គ្រឹះនេះ (គឺបង្គំ
 សោកនាដកម្មព្រះអង្គ عليه السلام) ដែលតាំង
 មូលដ្ឋាននៅលើនោះ ដែលបន្តការ
 សង្កត់សង្កិននិងអំពើអយុត្តិធម៌មកលើ
 ព្រះអង្គ عليه السلام និងកនព្រះអង្គ عليه السلام នោះទេ

ទូលព្រះបង្គំសូមប្រាសចោលពួកនោះ
 នៅចំពោះមុខអល់ឡោះហ្វ៊ីរ្យ័និងចំពោះ
 មុខព្រះអង្គ عليه السلام ហើយទូលព្រះបង្គំចូល
 ជិតអល់ឡោះហ្វ៊ីរ្យ័និងជិតព្រះអង្គ عليه السلام
 អាស្រ័យសេចក្តីស្រឡាញ់ (គឺអាស្រ័យ
 ការគោរព) ព្រះអង្គ عليه السلام និងអាស្រ័យ
 សេចក្តីស្រឡាញ់បុគ្គលដែលព្រះអង្គ
عليه السلام ស្រឡាញ់

អាស្រ័យការប្រាសចោលពួកសត្រូវរបស់
 ព្រះអង្គ عليه السلام និងពួកដែលប្រយុទ្ធតទល់
 ព្រះអង្គ عليه السلام និងអាស្រ័យការបដិសេធ
 បក្សពួករបស់ពួកគេនិងពួកដែលតាម
 ពួកគេទាំងនោះ

وَأَبْرَأُ إِلَى اللَّهِ وَإِلَى رَسُولِهِ مِمَّنْ
 أَسَسَ أَسَاسَ ذَلِكَ وَبَنَى عَلَيْهِ
 بُيَانَهُ وَجَرَى فِي ظُلْمِهِ وَجَوْرِهِ
 عَلَيْكُمْ وَعَلَى أَشْيَاعِكُمْ

بَرِئْتُ إِلَى اللَّهِ وَإِلَيْكُمْ مِنْهُمْ
 وَأَتَقَرَّبُ إِلَى اللَّهِ ثُمَّ إِلَيْكُمْ
 بِمُؤَالَاتِكُمْ وَمُؤَالَاتِهِ وَلِيَّكُمْ

وَبِالْبِرَاءَةِ مِنْ أَعْدَائِكُمْ
 وَالنَّاصِبِينَ لَكُمْ الْحَرْبِ
 وَبِالْبِرَاءَةِ مِنْ أَشْيَاعِهِمْ
 وَاتِّبَاعِهِمْ،

ទូលព្រះបង្គំស្រុះស្រួលជាមួយអស់
 បុគ្គលដែលស្រុះស្រួលជាមួយព្រះអង្គ
 ទូលបង្គំព្រះប្រយុទ្ធតទល់អស់
 បុគ្គលដែលប្រយុទ្ធតទល់ព្រះអង្គ
 ទូលព្រះបង្គំជាមិត្តរបស់អស់បុគ្គល
 ដែលជាមិត្តរបស់ព្រះអង្គ
 ទូលព្រះបង្គំជាសត្រូវរបស់អស់បុគ្គលដែលជា
 សត្រូវរបស់ព្រះអង្គ

إِنِّي سَلِمْتُ لِمَنْ سَالَمَكُمْ وَحَرَبْتُ
 لِمَنْ حَارَبَكُمْ وَوَلِيٌّ لِمَنْ
 وَالَاكُمْ وَعَدُوٌّ لِمَنْ عَادَاكُمْ ،

ទូលព្រះបង្គំសូមអល់ឡោះហ្វ៊ី ដែល
 បានឲ្យទូលបង្គំបានស្គាល់ព្រះអង្គ
 ជាកិត្តិយស ដែលបានឲ្យទូលបង្គំស្គាល់
 កន្លះព្រះអង្គ និងដែលបានឲ្យទូលព្រះ
 បង្គំមិនជាប់ទាក់ទងនឹងពួកសត្រូវរបស់
 ព្រះអង្គ ឲ្យទូលបង្គំបាននៅក្បែរព្រះ
 អង្គក្នុងលោកនេះនិងក្នុងលោកមុខ
 ហើយសូមអល់ឡោះហ្វ៊ីឲ្យទូលព្រះ
 បង្គំមានសេចក្តីស្មោះត្រង់ចំពោះព្រះ
 អង្គកាន់តែមាំឡើងក្នុងលោកនេះ
 និងក្នុងលោកមុខ

فَأَسْأَلُ اللَّهَ الَّذِي أَكْرَمَنِي
 بِمَعْرِفَتِكُمْ وَمَعْرِفَةِ أَوْلِيَائِكُمْ
 وَرَزَقَنِي الْبِرَاءَةَ مِنْ أَعْدَائِكُمْ أَنْ
 يَجْعَلَنِي مَعَكُمْ فِي الدُّنْيَا
 وَالْآخِرَةِ وَأَنْ يُثَبِّتَ لِي عِنْدَكُمْ
 قَدَمَ صِدْقِي فِي الدُّنْيَا وَالْآخِرَةِ ،

ទូលព្រះបង្គំសូមឲ្យអល់ឡោះហ្វ៊ីឲ្យ
 ទូលបង្គំបានទៅដល់លំដាប់ថ្នាក់ជាទី
 កោតសរសើរដែលអល់ឡោះហ្វ៊ីបាន
 ប្រទានឲ្យព្រះអង្គនោះ ហើយទូល

وَأَسْأَلُهُ أَنْ يُبَلِّغَنِي الْمَقَامَ
 الْمَحْمُودَ لَكُمْ عِنْدَ اللَّهِ وَأَنْ
 يَرْزُقَنِي طَلَبَ ثَارِي مَعَ إِمَامٍ

ព្រះបង្គំសូមព្រះអង្គ ឲ្យទូលព្រះបង្គំ
មានឱកាសសងសឹកឲ្យព្រះអង្គ ជុំ
ជាមួយអ៊ីម៉ាមគួរទេសក៍ ដែលជាព្រះរាជ
វង្សព្រះអង្គ ដែលត្រឹមត្រូវ ដែលជា
សច្ចការី

هُدَى ظَاهِرٍ نَاطِقٍ بِالْحَقِّ
مِنْكُمْ ،

ទូលព្រះបង្គំសូមអល់ឡោះហ្វ៊ី ក្នុង
នាមនៃព្រះរាជសិទ្ធិនិងព្រះរាជឋានៈ
ព្រះអង្គ ដែលអល់ឡោះហ្វ៊ី ព្រះរាជ
ទានឲ្យព្រះអង្គ នោះ សូមឲ្យ
អល់ឡោះហ្វ៊ី ព្រះរាជទានឲ្យទូលព្រះ
បង្គំនូវរង្វាន់ដែលបានមកពីទូលព្រះបង្គំ
កាន់ទុក្ខព្រះអង្គ គឺរង្វាន់ដែល
ប្រសើរបំផុតដែលអល់ឡោះហ្វ៊ី ព្រះ
រាជទានឲ្យអ្នកកាន់ទុក្ខ

وَأَسْأَلُ اللَّهَ بِحَقِّكُمْ وَبِالشَّانِ
الَّذِي لَكُمْ عِنْدَهُ أَنْ يُعْطِيَنِي
بِمُصَابِي بِكُمْ أَفْضَلَ مَا يُعْطِي
مُصَابًا بِمُصِيبَتِهِ ،

នេះគឺការកាន់ទុក្ខធំបំផុត ដែល
បណ្តាលឲ្យមានការសោកសៅធំបំផុត
សម្រាប់សាសនាអ៊ីស្លាមនិងសម្រាប់
មេឃនិងដីរួមគ្នា

مُصِيبَةً مَا أَعْظَمَهَا وَأَعْظَمَ
رَزِيَّتَهَا فِي الْإِسْلَامِ وَفِي جَمِيعِ
السَّمَاوَاتِ وَالْأَرْضِ

អល់ឡោះហ្វ៊ី អើយ សូមព្រះអង្គ ឲ្យ
ទូលព្រះបង្គំជាខ្ញុំបាននៅជុំជាមួយអល់
បុគ្គលដែលព្រះអង្គ ព្រះរាជទានព្រះ
ពរជ័យ ព្រះមេត្តាធម៌ និងព្រះ
ខមាទោសឲ្យ

اللَّهُمَّ اجْعَلْنِي فِي مَقَامِي هَذَا
مِمَّنْ تَنَالَهُ مِنْكَ صَلَوَاتٌ وَرَحْمَةٌ
وَمَغْفِرَةٌ،

អល់ឡោះហ្ន៎^{عجل}អឺយ សូមព្រះអង្គ^{عجل}ឲ្យ
 ទូលព្រះបង្គំជាខ្ញុំបានរស់នៅដូច
 មូហ្គាំម៉ាដ្ឋូ^{صلی اللہ علیہ وآلہ وسلم}និងព្រះរាជកុលដ្ឋាន^{عليهم السلام}
 របស់មូហ្គាំម៉ាដ្ឋូ^{صلی اللہ علیہ وآلہ وسلم}បានរស់នៅដែរ សូម
 ព្រះអង្គ^{عجل}ឲ្យទូលព្រះបង្គំបានស្លាប់ដូច
 មូហ្គាំម៉ាដ្ឋូ^{صلی اللہ علیہ وآលہ وسلم}និងព្រះរាជកុលដ្ឋានរបស់
 មូហ្គាំម៉ាដ្ឋូ^{صلی اللہ علیہ وآلہ وسلم}បានចូលទិវង្គតដែរ

អល់ឡោះហ្ន៎^{عجل}អឺយ នេះគឺថ្ងៃអបអរ
 សាទរសម្រាប់ពួកបាណី-អ៊ូម៉ែយ៉ាស៊ូ
 សម្រាប់ពួកកូនចៅរបស់នារីស៊ីឡើម
 សម្រាប់បុរសត្រូវបណ្តាសា កូនរបស់
 បុរសត្រូវបណ្តាសា ត្រូវបណ្តាសាដោយ
 មាត់ព្រះអង្គ^{عجل} ដោយមាត់ព្រះសាស្តា
 ព្រះអង្គ^{عجل} នៅគ្រប់ទីកន្លែង នៅគ្រប់
 ទីសំណាក់ដែលព្រះសាស្តា^{صلی اللہ علیہ وآلہ وسلم}ព្រះអង្គ^{عجل}
 បានសំចតឈប់

អល់ឡោះហ្ន៎^{عجل}អឺយ សូមព្រះអង្គ^{عجل}ដាក់
 បណ្តាសាអាច្នូ ស៊ីហ្វយ៉ាន មូអុរីយ៉ាស៊ូ
 និងយ៉ាស៊ីដ្ឋូ កូនរបស់មូអុរីយ៉ាស៊ូ ។
 សូមឲ្យព្រះបណ្តាសាព្រះអង្គ^{عجل}ពើបពះ
 លើពួកវារៀងរហូតអនន្ត

នេះគឺថ្ងៃដែលត្រកូលស៊ីយ៉ាដ្ឋូនិង

اللَّهُمَّ اجْعَلْ مَحْيَايَ مَحْيَا مُحَمَّدٍ
 وَآلِ مُحَمَّدٍ وَمَمَاتِي مَمَاتَ مُحَمَّدٍ
 وَآلِ مُحَمَّدٍ،

اللَّهُمَّ إِنَّ هَذَا يَوْمٌ تَبَرَّكَتْ بِهِ
 بَنُو أُمِّيَّةَ وَابْنُ أَكَلَةِ الْأَكْبَادِ
 اللَّعِينُ ابْنُ اللَّعِينِ عَلَى لِسَانِكَ
 وَلِسَانِ نَبِيِّكَ صَلَّى اللَّهُ عَلَيْهِ
 وَآلِهِ فِي كُلِّ مَوْطِنٍ وَمَوْقِفٍ
 وَقَفَ فِيهِ نَبِيُّكَ صَلَّى اللَّهُ عَلَيْهِ
 وَآلِهِ

اللَّهُمَّ الْعَنْ أَبَا سُفْيَانَ وَمُعَاوِيَةَ
 وَزَيْدَ بَنَ مُعَاوِيَةَ عَلَيْهِمْ مِنْكَ
 اللَّعْنَةُ أَبَدَ الْأَبَدِينَ ،

وَهَذَا يَوْمٌ فَرِحَتْ بِهِ آلُ زَيْدٍ

ត្រកូលម៉ារវ៉ាន ត្រេកអរដែលបានប្រហារ
អាល់-ហ្វ្រែសែនី សូមអល់ឡោះហ្វ្រែសែនី
ពរជ័យដល់ព្រះអង្គ

وَأَلْ مَرْوَانَ بِقَتْلِهِمُ الْحُسَيْنَ
صَلَوَاتُ اللَّهِ عَلَيْهِ

អល់ឡោះហ្វ្រែសែនី សូមព្រះអង្គដាក់
បណ្តាសាពួកវាឲ្យច្រើនលើសដើម ដាក់
ទណ្ឌកម្មពួកវាយ៉ាងឈឺចាប់បំផុត

اللَّهُمَّ فَضَاعِفْ عَلَيْهِمُ اللَّعْنَ
مِنْكَ وَالْعَذَابِ الْأَلِيمِ

អល់ឡោះហ្វ្រែសែនី ទូលព្រះបង្គំជាខ្ញុំ
សូមចូលក្បែរព្រះអង្គក្នុងថ្ងៃនេះ នាទី
នេះនិងរៀងរាល់ថ្ងៃអស់មួយជីវិតទូល
ព្រះបង្គំជាខ្ញុំ ដោយបដិសេធពួកវា
ដោយប្រទេចផ្តាសាពួកវា ដោយគោរព
ស្រឡាញ់ព្រះសាស្តា^{صلی اللہ علیہ وآلہ وسلم} ព្រះអង្គ និង
ព្រះរាជវង្សានុវង្សរបស់ព្រះសាស្តាព្រះ
អង្គ^{عز وجل} សូមសិរីសួស្តីកើតមានដល់ព្រះ
អង្គ^{صلی اللہ علیہ وآلہ وسلم} និងព្រះអង្គទាំងឡាយ^{عليهم السلام} ។

اللَّهُمَّ إِنِّي أَتَقَرَّبُ إِلَيْكَ فِي هَذَا
الْيَوْمِ وَفِي مَوْفِي هَذَا وَأَيَّامِ
حَيَاتِي بِالْبَرَاءَةِ مِنْهُمْ وَاللَّعْنَةِ
عَلَيْهِمْ وَبِالْمُؤَالَاةِ لِنَبِيِّكَ وَآلِ
نَبِيِّكَ عَلَيْهِ وَ عَلَيْهِمُ السَّلَامُ.

ثم تقول مائة مرة :

បន្ទាប់ពីនោះចូរសូត្រ ១០០ ដងថា៖

អល់ឡោះហ្វ្រែសែនី សូមព្រះអង្គដាក់
បណ្តាសាបុគ្គលសង្កត់សង្កិនមុនគេបង្អស់
ដែលបានរំលោភសិទ្ធិមូហាំម៉ាដ្ឋ^{صلی اللہ علیہ وآلہ وسلم} និង

اللَّهُمَّ الْعَنْ أَوَّلَ ظَالِمٍ ظَلَمَ
حَقَّ مُحَمَّدٍ وَآلِ مُحَمَّدٍ وَآخَرَ

ព្រះរាជកុលដ្ឋាន عليه السلام របស់មូហាំម៉ាដ្ឋ صلوات الله عليه وآله និងបុគ្គល[សង្កត់សង្កិន]ក្រោយគេដែល ប្រព្រឹត្តតាមគន្លងនេះដែរ

تابع له على ذلك ،

អល់ឡោះហ្គ័រ وَجَلَّ អ៊ីយ សូមព្រះអង្គ وَجَلَّ ដាក់ បណ្តាសាបនដែលបានប្រយុទ្ធតទល់ អាល់-ហ្គ័រសៃនី صلوات الله عليه والسلام ដែលបានចូលដៃក្នុង ការប្រហារព្រះអង្គ صلوات الله عليه والسلام ដែលបានសន្យា ប្រហារព្រះអង្គ صلوات الله عليه والسلام ដែលបានមូលមតិគ្នា ប្រហារព្រះអង្គ صلوات الله عليه والسلام ។ សូមអល់ឡោះហ្គ័រ وَجَلَّ ដាក់បណ្តាសាពួកវាទាំងអស់គ្នានេះ ។

اللَّهُمَّ الْعَنِ الْعِصَابَةَ الَّتِي جَاهَدَتِ الْحُسَيْنَ وَشَايَعَتْ وَبَايَعَتْ وَتَابَعَتْ عَلَى قَتْلِهِ اللَّهُمَّ الْعَنْهُمْ جَمِيعًا.

ثم تقول مائة مرة :

រួចហើយចូរសូត្រ ១០០ ដងថា៖

សូមព្រះសិរីសួស្តីអល់ឡោះហ្គ័រ وَجَلَّ កើតមាន ដល់ព្រះអង្គ صلوات الله عليه والسلام ឱ អាច្ឆិ អ្នាប់ខ្នុរឡោះហ្គ័រ صلوات الله عليه والسلام និងកើតមានដល់ វិញ្ញាណទាំងឡាយដែលនៅលើទីធ្លាព្រះ អង្គ صلوات الله عليه والسلام ។

السَّلَامُ عَلَيْكَ يَا أَبَا عَبْدِ اللَّهِ وَعَلَى الْأَرْوَاحِ الَّتِي حَلَّتْ بِفَنَائِكَ ،

ចូរកើតមានដល់ព្រះអង្គ صلوات الله عليه والسلام ពីទូលបង្គំ នូវព្រះសិរីសួស្តីអល់ឡោះហ្គ័រ وَجَلَّ ជានិច្ច អនន្ត ដរាបណាទូលព្រះបង្គំមានជីវិត

عَلَيْكَ مِنِّي سَلَامُ اللَّهِ أَبَدًا مَا بَقِيْتُ وَبَقِيَ اللَّيْلُ

ដរាបណានៅមានយប់និងថ្ងៃ ។ សូម
អល់ឡោះហ្ន៎ وَعَلَّ កុំឲ្យលើកនេះជាលើកចុង
ក្រោយបង្អស់ដែលទូលព្រះបង្គំស៊ីរ៉ាអ៊ី
ព្រះអង្គ صلوات الله عليه والسلام ។

وَالنَّهَارُ وَلَا جَعَلَهُ اللَّهُ آخِرَ
العَهْدِ مِنِّي لِزِيَارَتِكُمْ

សូមសិរីសួស្តីកើតមានដល់ អាល់-
ហ្វ្រែសៃនី صلوات الله عليه والسلام ដល់អាលី صلوات الله عليه والسلام រាជបុត្រ
របស់អាល់-ហ្វ្រែសៃនី صلوات الله عليه والسلام ដល់រាជបុត្រា
បុត្រីទាំងឡាយ عليهم السلام របស់អាល់-ហ្វ្រែសៃនី
صلوات الله عليه والسلام និងដល់បណ្តាសាវកទាំងឡាយ
របស់អាល់-ហ្វ្រែសៃនី صلوات الله عليه والسلام ។

السَّلَامُ عَلَى الْحُسَيْنِ وَعَلَى
عَلِيِّ بْنِ الْحُسَيْنِ وَعَلَى
أَوْلَادِ الْحُسَيْنِ وَعَلَى
أَصْحَابِ الْحُسَيْنِ،

ثم تقول :

រួចហើយ ចូរសូត្រថា៖

អល់ឡោះហ្ន៎ وَعَلَّ អើយ សូមព្រះអង្គ وَعَلَّ ឧទ្ទិស
បណ្តាសាទូលបង្គំចំពោះបុគ្គលសង្កត់
សង្កិនទីមួយជាពិសេស ហើយចាប់ផ្តើម
លើបុគ្គលនេះមុនគេ ។ បន្ទាប់ពីនោះ សូម
ព្រះអង្គ وَعَلَّ ដាក់បណ្តាសាបុគ្គលទីពីរ
បុគ្គលទីបី និងបុគ្គលទីបួន ។

اللَّهُمَّ خُصَّ أَنْتَ أَوْلَى
ظَالِمٍ بِاللَّعْنِ مِنِّي وَأَبْدَأْ بِهِ
أَوْلًا ثُمَّ الْعَنْ الثَّانِيَّ وَالثَّلَاثَ
وَالرَّابِعَ ،

សូមអល់ឡោះហ្ន៎ وَعَلَّ ដាក់បណ្តាសាយ៉ាស៊ីដូ
បុគ្គលទីប្រាំ ហើយដាក់បណ្តាសា

اللَّهُمَّ الْعَنْ يَزِيدَ خَامِسًا
وَالْعَنْ عُبَيْدَ اللَّهِ بْنِ زِيَادٍ

អ្វីបែបខ្ពស់ឡោះហ្ន៎ ប៊ិន ស៊ីយ៉ាដូ, ប៊ិន
ម៉ារយ៉ាណាសុំ, អ៊ីម៉ារ ប៊ិន សាក្កូដ្ឋី, ស៊ីមរ, ឃ្រូតូលអាចូ ស៊ីហ្វយ៉ាន, ឃ្រូតូលស៊ីយ៉ាដូ
និងឃ្រូតូលម៉ារវ៉ានរហូតដល់ថ្ងៃរស់ឡើង
វិញ ។

وَابْنَ مَرْجَانَةَ وَعُمَرَ بْنَ
سَعْدٍ وَثَمْرَةَ وَآلَ أَبِي سُفْيَانَ
وَآلَ زِيَادٍ وَآلَ مَرْوَانَ إِلَى
يَوْمِ الْقِيَامَةِ.

ثم تسجد وتقول :

រួចហើយ ចូរក្រាបប្រណិប័តន៍ (គឺសូយូដូ) ហើយសូត្រថា៖

អល់ឡោះហ្ន៎^{عجل}អើយ សូមថ្វាយសេចក្តី
សរសើរចំពោះព្រះអង្គ^{عجل} គឺសេចក្តី
សរសើររបស់បណ្តាអ្នកអរព្រះគុណព្រះ
អង្គ^{عجل}ដែលកាន់ទុក្ខ ។ សូមថ្វាយសេចក្តី
សរសើរចំពោះព្រះអង្គ^{عجل}សម្រាប់ការកាន់
ទុក្ខធំរបស់ទូលព្រះបង្គំជាខ្ញុំ ។

اللَّهُمَّ لَكَ الْحَمْدُ حَمْدَ
الشَّاكِرِينَ لَكَ عَلَى
مُصَابِحِهِمْ ، الْحَمْدُ لِلَّهِ عَلَى
عَظِيمِ رَزِيَّتِي ،

សូមអល់ឡោះហ្ន៎^{عجل}ឲ្យទូលព្រះបង្គំជាខ្ញុំ
ទទួលបាននូវការជួយធ្វើអន្តរាគមន៍របស់
អាល់-ហ្វ្រែសៃន៍^{صلوات الله عليه والسلام} ក្នុងថ្ងៃទៅដល់ព្រះ
អង្គ^{عجل} សូមព្រះអង្គ^{عجل}ធ្វើឲ្យទូលព្រះបង្គំ
ជាខ្ញុំស្មោះត្រង់ចំពោះព្រះអង្គ^{عجل}មាំឡើងជុំ
ជាមួយអាល់-ហ្វ្រែសៃន៍^{صلوات الله عليه والسلام} និងបណ្តា
សាវករបស់អាល់-ហ្វ្រែសៃន៍^{صلوات الله عليه والسلام} ដែលបាន

اللَّهُمَّ ارْزُقْنِي شَفَاعَةَ
الْحُسَيْنِ يَوْمَ الْوُرُودِ وَتَبَّتْ
لِي قَدَمٌ صَدَقَ عِنْدَكَ مَعَ
الْحُسَيْنِ وَأَصْحَابِ الْحُسَيْنِ
الَّذِينَ بَدَلُوا مَهَجَهُمْ دُونَ

الحُسَيْنِ عَلَيْهِ السَّلَامُ. សូមសិរី បូជាជីវិតដើម្បីអាល់-ហ្វ្រែសែន សូស្តីកើតមានដល់ព្រះអង្គ ។

قال علقمة : قال الباقر عليه السلام : وإن استطعت أن تزوره في كل يوم بهذه الزيارة في دارك فافعل فلك ثواب جميع ذلك.

وروى محمد بن خالد الطيالسي عن سيف بن عميرة قال : خرجت مع صفوان بن مهران وجماعة من أصحابنا إلى الغري بعد ما خرج الصادق عليه السلام فسرنا من الحيرة إلى المدينة فلما فرغنا من الزيارة أي زيارة أمير المؤمنين عليه السلام صرف صفوان وجهه إلى ناحية أبي عبد الله عليه السلام فقال لنا : تزورون الحسين عليه السلام من هذا المكان من عند رأس أمير المؤمنين عليه السلام من هاهنا أو ما إليه الصادق عليه السلام وأنا معه. قال سيف بن عميرة : فدعا صفوان بالزيارة التي رواها علقمة بن محمد الحضرمي عن الباقر عليه السلام في يوم عاشوراء ثم صلى ركعتين عند رأس أمير المؤمنين عليه السلام وودّع في دبرهما أمير المؤمنين عليه السلام وأوماً إلى الحسين صلوات الله عليه بالسلام مصرفاً بوجهه نحوه وودّع وكان مما دعا دبرها :

អាល់-ក្លីម៉ាស៊ូបានថា[អ៊ីម៉ា] អាល់-បាគៀរ^{صلوات الله عليه والسلام} មានវចនៈថា៖ "បើលោក អាចស៊ីវ៉ាស៊ូព្រះអង្គ^{صلوات الله عليه والسلام} អាល់ថៃបានដោយសូត្រខ្លួនអាស៊ីរីអ៊ីស៊ីយ៉ាវ៉ាស៊ូនេះនៅ ឯផ្ទះលោកបាន ចូរលោកស៊ីវ៉ាស៊ូទៅពីព្រោះលោកនឹងបានទទួលផល

បុណ្យល្អ ។"

មូហ្គាំម៉ាដ្ឋ ប៊ិន ខ្ញុំលិដ្ឋ អាត្ម់-ភ្នំយ៉ាលីស៊ីបានធ្វើសេចក្តីវាយការណ៍មកពី
 សែហ្វ ប៊ិន អ៊ូម៉ែរ៉ោះត្តិដែលបានឲ្យដឹងថា៖ "ខ្ញុំបានធ្វើដំណើរជាមួយ
 ស្រ្ទាហ្វាន ប៊ិន មិស្តរីននិងបណ្តាសាវកមួយក្រុមទៅកាន់ណាយ៉ូហ្វ បន្ទាប់
 ពី[អ៊ីម៉ា]អាស្ទ-ស្ទ្រីខ្លីក្នុង ^{صلوات الله عليه والسلام} បានចាកចេញ ។ យើងបានចេញពីអាល់-
 ហ្វីរ៉ោះត្តិទៅកាន់ទីក្រុង ។ លុះយើងបានធ្វើស៊ីយ៉ាវ៉ាស៊ូរួច គឺស៊ីយ៉ាវ៉ាស៊ូ
 អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ស្រ្ទាហ្វានបានបែរមុខទៅរកអាហ្វិ អាប់ខុលឡោះហ្វី
 ហើយប្រាប់យើងថា៖ "យើងស៊ីវ៉ាស៊ូ អាល់-ហ្វីសែន ^{صلوات الله عليه والسلام} ពីកន្លែងនេះ
 ពីខាងក្បាល[ផ្ទះ]អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ។ ពីកន្លែងនេះឯងដែលអាស្ទ-
 ស្ទ្រីខ្លីក្នុង ^{صلوات الله عليه والسلام} បានគំនាប់ព្រះអង្គ ^{صلوات الله عليه والسلام} កាលនោះខ្ញុំនៅជុំមួយព្រះអង្គ
 ។" ស្រ្ទាហ្វានបានបង្វែរស្ទាហ្វាល់ឡោះហ្វី ^{صلوات الله عليه والسلام} ដោយសូត្រស៊ីយ៉ាវ៉ាស៊ូ
 ដែលអាល់-ភ្នំម៉ាស៊ូ ប៊ិន មូហ្គាំម៉ាដ្ឋ អាល់-ហ្វាដ្ឋរីមីទទួលបានមកពី[អ៊ីម៉ា]
 អាល់-បាគ្លៀរ ^{صلوات الله عليه والسلام} ថ្ងៃអាស៊ីរីអ៊ី ។ បន្ទាប់មក លោកបានស្នើឡាត្ត់ពីរកំអុត
 នៅក្បែរក្បាល[ផ្ទះ]អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ។ រួចហើយលោកបានគោរព
 លាអាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ។ បន្ទាប់ពីនោះ លោកបានគំនាប់[អ៊ីម៉ា]អាល់-
 ហ្វីសែន ^{صلوات الله عليه والسلام} ដោយឲ្យសាឡាមព្រះអង្គ ^{صلوات الله عليه والسلام} ដោយបែរមុខទៅរកទិស
 ព្រះអង្គ ^{صلوات الله عليه والسلام} ហើយបានគោរពលាព្រះអង្គ ^{صلوات الله عليه والسلام} ។
 ស្នើឡាត្ត់ពីរកំអុតរួចហើយ លោកបានសូត្រខ្លួនអ៊ីដ្ឋដូចតទៅ (ដែលហៅ
 ថាខ្លួនអ៊ី អាល់ភ្នំម៉ាស៊ូ) គឺ៖

អាល់ឡោះហ្វី ^{صلوات الله عليه والسلام} អ៊ីយ	អាល់ឡោះហ្វី ^{صلوات الله عليه والسلام} អ៊ីយ	يا الله يا الله يا الله يا
អាល់ឡោះហ្វី ^{صلوات الله عليه والسلام} អ៊ីយ	ឱព្រះដែលឆ្លើយតប	مُجِيبَ دَعْوَةِ الْمُضْطَرِّينَ يا
បុគ្គលតែលតោល	ឱព្រះដែលសម្រាល	كاشِفَ كُرْبِ الْمَكْرُوبِينَ
ទុក្ខអ្នកមានទុក្ខ		

ឱព្រះដែលសង្គ្រោះបណ្តាអ្នករងគ្រោះ ។
ឱព្រះដែលជួយបណ្តាអ្នកសូមជំនួយ ។

يا غِيَاثَ الْمُسْتَغِيثِينَ يَا
صَرِيحَ الْمُسْتَصْرِحِينَ ،

ឱព្រះដែលនៅជិតទូលព្រះបង្គំជាខ្ញុំជាង
សរសៃបំពង់កទៅទៀត

وَيَا مَنْ هُوَ أَقْرَبُ إِلَيَّ مِنْ
حَبْلِ الْوَرِيدِ

ឱព្រះដែលនៅត្រង់ចន្លោះមនុស្សនិង
បេះដូងមនុស្ស

وَيَا مَنْ يَحُولُ بَيْنَ الْمَرْءِ
وَقَلْبِهِ

ឱព្រះដែលនៅឆ្ងាយខ្ពស់បំផុត និងនៅឯ
មេឃមណ្ឌលច្បាស់

وَيَا مَنْ هُوَ بِالْمَنْظَرِ
الْأَعْلَى وَبِالْأَفْقِ الْمُبِينِ

ឱព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះ
មេត្តាករុណាប្រណី ដែលត្រង់ព្រះរាជ
បល្ល័ង្ករុងរឿង

وَيَا مَنْ هُوَ الرَّحْمَنُ الرَّحِيمُ
عَلَى الْعَرْشِ اسْتَوَى

ឱព្រះដែលស្គាល់ខ្សែភ្នែកក្បត់ និងអ្វីៗ
ដែលលាក់បាំងនៅក្នុងទ្រូង

وَيَا مَنْ يَعْلَمُ خَائِنَةَ الْأَعْيُنِ
وَمَا تُخْفِي الصُّدُورُ

ឱព្រះដែលគេមិនអាចលាក់បាំងអ្វីបាន
ឡើយ ឱព្រះដែលមិនច្រឡំសម្លេង
ទាំងឡាយឡើយ (គឺចាំសម្លេងអ្នក
បូងសូងមិនបាន ព្រោះលាយឡំគ្នា)

وَيَا مَنْ لَا يَخْفَى عَلَيْهِ
خَافِيَةٌ ، يَا مَنْ لَا تَشْتَبِهُهُ
عَلَيْهِ الْأَصْوَاتُ

ឱព្រះដែលមិនច្រឡំសេចក្តីត្រូវការឡើយ
(គឺចំណាំសេចក្តីត្រូវរបស់សត្វលោកមិន

وَيَا مَنْ لَا تُغْلَطُهُ الْحَاجَاتُ

បាន ព្រោះលាយឡំគ្នា) ឱព្រះដែលមិន
ធុញទ្រាន់ព្រះហឫទ័យឡើយដោយសារ
គេទទួចសូមឥតដាច់

وَيَا مَنْ لَا يُبْرِمُهُ إِلْحَاحُ
الْمُلْحِحِينَ ،

ឱព្រះដែលតាមទាន់អ្វីៗដែលរួចរហូត ឱ
ព្រះដែលប្រមូលផ្តុំបានអ្វីៗដែលរាត់រាយ

يَا مُدْرِكَ كُلِّ فَوْتٍ وَيَا
جَامِعَ كُلِّ شَمَلٍ

ឱព្រះដែលធ្វើឲ្យវិញ្ញាណរស់ឡើងវិញ
ក្រោយពីស្លាប់ ឱព្រះដែលប្រតិបត្តិកិច្ច
ការផ្ទៀងរាល់ថ្ងៃ

وَيَا بَارِيَّ النُّفُوسِ بَعْدَ
الْمَوْتِ يَا مَنْ هُوَ كُلَّ يَوْمٍ
فِي شَأْنٍ ،

ឱព្រះដែលបំពេញតាមបំណង ឱព្រះ
ដែលសម្រាលទុក្ខ

يَا قَاضِيَ الْحَاجَاتِ يَا
مُنْقِصَ الْكُرْبَاتِ

ឱព្រះដែលប្រទានឲ្យនូវអ្វីដែលគេសូម ឱ
ព្រះដែលប្រទានឲ្យតាមចំណង់ ឱព្រះ
ដែលការពារឲ្យចាកផុតពីសេចក្តីបារម្ភ

يَا مُعْطِيَ السُّؤَالَاتِ يَا وَليَّ
الرَّعْبَاتِ يَا كَافِيَ الْمُهِمَّاتِ
،

ឱព្រះដែលមិនត្រូវការអ្វីឡើយ ដែលសព្វ
សារពើនៅលើមេឃនិងលើផែនដីត្រូវការ
ជាចាំបាច់ មិនអាចចោលបានឡើយ

يَا مَنْ يَكْفِي مِنْ كُلِّ شَيْءٍ
وَلَا يَكْفِي مِنْهُ شَيْءٌ فِي
السَّمَاوَاتِ وَالْأَرْضِ ،

ទូលព្រះបង្គំជាខ្ញុំសូមព្រះអង្គ ^{عَلَيْهِ} ក្នុងនាម
ព្រះរាជសិទ្ធិរបស់មូហ្មាម៉ាដ ^{صَلَّى اللهُ} ព្រះ
^{عَلَيْهِ وَسَلَّمَ}

أَسْأَلُكَ بِحَقِّ مُحَمَّدٍ خَاتَمِ
النَّبِيِّينَ وَعَلِيِّ أَمِيرِ الْمُؤْمِنِينَ

សាស្តាចុងក្រោយបង្អស់ និងអាឡី صلوات الله عليه والسلام
 អាមីរុល-មុមីនីន ក្នុងនាមព្រះរាជសិទ្ធិ
 របស់ហ្វាទ្វីម៉ាស៊ូ سلاوات الله عليها ព្រះរាជបុត្រីរបស់
 ព្រះសាស្តារបស់ព្រះអង្គ وَجَلَّ ក្នុងនាមព្រះ
 រាជសិទ្ធិរបស់អាល់-ហ្វាសាន់ صلوات الله عليه والسلام និង
 អាល់-ហ្វ្លៃសៃនី صلوات الله عليه والسلام

وَيَحَقُّ فَاطِمَةَ بِنْتَ نَبِيِّكَ
 وَيَحَقُّ الْحَسَنَ وَالْحُسَيْنَ

ដូច្នោះ តាមរយៈវរជនទាំងនេះ عليهم السلام ទូល
 ព្រះបង្គំជាខ្ញុំបែរមករកព្រះអង្គ وَجَلَّ នាទីនេះ
 ដែលជាទីកន្លែងរបស់ទូលព្រះបង្គំជាខ្ញុំ
 តាមរយៈវរជនទាំងនេះ عليهم السلام ទូលព្រះបង្គំ
 ជាខ្ញុំសូមអង្វរព្រះអង្គ وَجَلَّ តាមរយៈវរជន
 ទាំងនេះ عليهم السلام ទូលព្រះបង្គំជាខ្ញុំសូមឲ្យជួយ
 ធ្វើអន្តរាគមន៍ចំពោះព្រះអង្គ وَجَلَّ

فَإِنِّي بِهِمْ أَتَوَجَّهُ إِلَيْكَ فِي
 مَقَامِي هَذَا وَبِهِمْ أَتَوَسَّلُ
 وَبِهِمْ أَتَشَفَّعُ إِلَيْكَ

ក្នុងនាមព្រះរាជសិទ្ធិវរជនទាំងនេះ عليهم السلام
 ទូលព្រះបង្គំជាខ្ញុំសូមព្រះអង្គ وَجَلَّ អង្វរករ
 ព្រះអង្គ وَجَلَّ យ៉ាងម៉ឺងម៉ាត់

وَيَحَقُّهُمْ أَسْأَلُكَ وَأُقْسِمُ
 وَأَعِزُّمُ عَلَيْكَ ،

ក្នុងនាមបុណ្យស័ក្តិឧត្តមនិងគុណសម្បត្តិ
 ដែលវរជនទាំងនេះ عليهم السلام មាន សម្រាប់ព្រះ
 អង្គ وَجَلَّ នោះ ហើយដោយសារអ្វីទាំងនេះ
 ឯងដែលព្រះអង្គ وَجَلَّ សព្វព្រះហឫទ័យវរន
 ទាំងនេះ عليهم السلام លើសអស់សត្វលោកឯទៀត

وَبِالشَّانِ الَّذِي هُمْ عِنْدَكَ
 وَبِالْقَدْرِ الَّذِي هُمْ عِنْدَكَ
 وَبِالَّذِي فَضَّلْتَهُمْ عَلَى
 الْعَالَمِينَ

និងក្នុងព្រះរាជនាមព្រះអង្គ وَجَلَّ ដែលព្រះ
 អង្គ وَجَلَّ ទុកដាក់នៅវរជនទាំងនេះ عليهم السلام

وَبِاسْمِكَ الَّذِي جَعَلْتَهُ

ព្រះអង្គ وَجَلَّ ប្រគល់ព្រះរាជនាមនេះឲ្យទៅ
វរជនទាំងនេះ عليهم السلام ជាចម្រុះ ជាជាង[ប្រគល់
ឲ្យទៅ]សត្វលោកឯទៀត

عِنْدَهُمْ وَبِهِ خَصَّصْتَهُمْ
دُونَ الْعَالَمِينَ

អាស្រ័យព្រះរាជនាមនេះឯង ព្រះអង្គ وَجَلَّ
ធ្វើឲ្យវរជនទាំងនេះ عليهم السلام លេចត្រដែតឡើង
ហើយព្រះអង្គ وَجَلَّ ធ្វើឲ្យគុណសម្បត្តិវរជន
ទាំងនេះ عليهم السلام លេចត្រដែតឡើងពីចំណោម
គុណសម្បត្តិអស់សត្វលោកឯទៀត ដល់
ថ្នាក់គុណសម្បត្តិវរជនទាំងនេះ عليهم السلام រំលង
ហួសគុណសម្បត្តិអស់សត្វលោកឯទៀត

وَبِهِ أَبْنَتْهُمْ وَأَبْنَتْ فَضْلَهُمْ
مِنْ فَضْلِ الْعَالَمِينَ حَتَّى
فَاقَ فَضْلَهُمْ فَضْلَ
الْعَالَمِينَ جَمِيعًا ،

ទូលព្រះបង្គំជាខ្ញុំសូមឲ្យព្រះអង្គ وَجَلَّ ប្រសិទ្ធ
ពរជ័យដល់មូហាំម៉ាដ្ឋ صلى الله عليه وآله وسلم និងដល់ព្រះរាជ
កុលដ្ឋានរបស់មូហាំម៉ាដ្ឋ صلى الله عليه وآله وسلم

أَسْأَلُكَ أَنْ تُصَلِّيَ عَلَيَّ
مُحَمَّدٍ وَآلِ مُحَمَّدٍ

សូមឲ្យទូលព្រះបង្គំជាខ្ញុំអស់បារម្ភ អស់
កង្វល់ អស់ទុក្ខព្រួយ សូមឲ្យជួយដោះ
ស្រាយកិច្ចការសំខាន់ៗរបស់ទូលព្រះបង្គំ
ជាខ្ញុំ សូមឲ្យជួយលុបលាងបំណុលទូល
ព្រះបង្គំជាខ្ញុំ

وَأَنْ تَكْشِفَ عَنِّي غَمِّي
وَهَمِّي وَكَرْبِي وَتَكْفِينِي
الْمُهَمِّمَّ مِنْ أُمُورِي وَتَقْضِي
عَنِّي دِينِي

សូមឲ្យជួយការពារទូលព្រះបង្គំជាខ្ញុំពី
ភាពក្រីក្រ សូមឲ្យទូលព្រះបង្គំជាខ្ញុំចាក
ផុតពីការទំលក្រ សូមឲ្យទូលព្រះបង្គំជាខ្ញុំ
អាចចៀសវាងការសូមពីសត្វលោក

وَجُحِيرِي مِنَ الْفَقْرِ وَجُحِيرِي
مِنَ الْفَاقَةِ وَتُعْنِينِي عَنِ
الْمَسْأَلَةِ إِلَى الْمَخْلُوقِينَ ،

សូមឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពីបារម្ភ
 របស់បុគ្គលដែលមានបារម្ភដែលទូលព្រះ
 បង្គំជាខ្ញុំខ្លាច សូមឲ្យទូលព្រះបង្គំជាខ្ញុំ
 ចាកផុតពីឧបសគ្គរបស់បុគ្គលដែលមាន
 ឧបសគ្គដែលទូលព្រះបង្គំជាខ្ញុំខ្លាច សូម
 ឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពីសេចក្តី
 លំបាករបស់បុគ្គលដែលមានសេចក្តី
 លំបាកដែលទូលព្រះបង្គំជាខ្ញុំខ្លាច សូម
 ឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពីហេតុ
 ការណ៍អាក្រក់របស់បុគ្គលដែលមានហេតុ
 ការណ៍អាក្រក់ដែលទូលព្រះបង្គំជាខ្ញុំខ្លាច

[សូមឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពី]
 ឧបាយកលរបស់បុគ្គលដែលមាន
 ឧបាយកលដែលទូលព្រះបង្គំជាខ្ញុំខ្លាច
 [សូមឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពី]អំពើ
 អយុត្តិធម៌របស់បុគ្គលដែលប្រកបដោយ
 អំពើអយុត្តិធម៌ដែលទូលព្រះបង្គំជាខ្ញុំខ្លាច
 [សូមឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពី]ការ
 សង្កត់សង្កិនរបស់បុគ្គលដែលប្រកប
 ដោយអំពើសង្កត់សង្កិន ដែលទូលព្រះបង្គំ
 ជាខ្ញុំខ្លាច [សូមឲ្យទូលព្រះបង្គំជាខ្ញុំចាក
 ផុតពី]អំណាចរបស់បុគ្គលដែលមាន
 អំណាចដែលទូលព្រះបង្គំជាខ្ញុំខ្លាច

وَتَكْفِينِي هَمَّ مَنْ أَخَافُ
 هَمَّهُ وَعُسْرَ مَنْ أَخَافُ
 عُسْرَهُ وَحُزُونََ مَنْ أَخَافُ
 حُزُونَتَهُ وَشَرَّ مَنْ أَخَافُ
 شَرَّهُ

وَمَكْرَ مَنْ أَخَافُ مَكْرَهُ
 وَبَغْيَ مَنْ أَخَافُ بَغْيَهُ
 وَجَوْرَ مَنْ أَخَافُ جَوْرَهُ
 وَسُلْطَانَ مَنْ أَخَافُ
 سُلْطَانَهُ

[សូមឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពី]ការ
 បោកបញ្ឆោតរបស់បុគ្គលដែលមានការ
 បោកបញ្ឆោតដែលទូលព្រះបង្គំជាខ្ញុំខ្លាច
 [សូមឲ្យទូលព្រះបង្គំជាខ្ញុំចាកផុតពី]
 ឥទ្ធិពលរបស់បុគ្គលដែលមានឥទ្ធិពល
 ដែលទូលព្រះបង្គំជាខ្ញុំខ្លាច សូមឲ្យការ
 បោកបញ្ឆោតរបស់បុគ្គលដែលមានការ
 បោកបញ្ឆោតឃ្លាតឆ្ងាយពីទូលព្រះបង្គំជា
 ខ្ញុំ [សូមឲ្យ]ឧបាយកលរបស់បុគ្គលដែល
 មានឧបាយកល[ឃ្លាតឆ្ងាយពីទូលព្រះបង្គំ
 ជាខ្ញុំ] ។

អល់ឡោះហ្ន៎^عអើយ បុគ្គលណាដែលមាន
 បំណងអាក្រក់មកលើទូលព្រះបង្គំជាខ្ញុំ
 សូមព្រះអង្គ^عសងបុគ្គលនោះវិញ បុគ្គល
 ណាធ្វើឧបាយកលដាក់ទូលព្រះបង្គំជាខ្ញុំ
 សូមព្រះអង្គ^عធ្វើឧបាយកលដាក់បុគ្គល
 នោះវិញ សូមព្រះអង្គ^عបំបែរឆ្ងាយពីទូល
 ព្រះបង្គំជាខ្ញុំនូវឧបាយកលរបស់បុគ្គល
 នោះ ការបោកបញ្ឆោតរបស់បុគ្គលនោះ
 អំពើឃោរឃៅរបស់បុគ្គលនោះ ផែនការ
 ក្បត់របស់បុគ្គលនោះ ។ សូមព្រះអង្គ^ع
 រុញច្រានបុគ្គលនោះឆ្ងាយពីទូលព្រះបង្គំ
 ជាខ្ញុំដោយវិធីណាមួយស្រេចតែព្រះអង្គ^ع
 ពីខាងណាមួយស្រេចតែលើព្រះអង្គ^ع

وَكَيْدَ مَنْ أَحَافُ كَيْدُهُ
 وَمَقْدُرَةَ مَنْ أَحَافُ
 مَقْدُرَتُهُ عَلَيَّ وَتَرُدُّ عَلَيَّ
 كَيْدَ الْكَيْدَةِ وَمَكْرَ
 الْمَكْرَةِ.

اللَّهُمَّ مَنْ أَرَادَنِي فَأَرِدْهُ
 وَمَنْ كَادَنِي فَكَدْهُ وَاصْرِفْ
 عَنِّي كَيْدَهُ وَمَكْرَهُ وَبَأْسَهُ
 وَأَمَانِيَّهٗ وَأَمْنَعُهُ عَنِّي كَيْفَ
 شِئْتِ وَأَلْنِي شِئْتِ ،

អល់ឡោះហ្ន៎អ៊ីយ សូមព្រះអង្គធ្វើឲ្យ
 បុគ្គលនោះរលំតែនៅឆ្ងាយពីទូលព្រះបង្គំ
 ជាខ្ញុំ នៅក្នុងភាពក្រីក្រដែលព្រះអង្គមិន
 ធ្វើឲ្យបានរួចផុតទេ នៅក្នុងទុក្ខដែលព្រះ
 អង្គមិនធ្វើឲ្យបានធូរស្រាលទេ នៅក្នុង
 ការខ្វះខាតដែលព្រះអង្គមិនជួយដោះ
 ស្រាយទេ នៅក្នុងជម្ងឺដែលព្រះអង្គមិន
 ធ្វើឲ្យជាទេ នៅក្នុងភាពអាច់ឱនដែលព្រះ
 អង្គមិនធ្វើឲ្យបានភ្លឺស្វាងឡើងទេ នៅ
 ក្នុងភាពទំលក្រដែលព្រះអង្គមិនឲ្យ
 ចេញផុតទេ

អល់ឡោះហ្ន៎អ៊ីយ សូមព្រះអង្គឲ្យ
 បុគ្គលនោះស្គាល់សេចក្តីអាច់ឱនដោយ
 ផ្ទាល់ ឲ្យភាពក្រីក្រចូលដល់ក្នុងលំនៅអ្នក
 នោះ ឲ្យទុព្វលភាពនិងជម្ងឺចូលទៅក្នុងខ្លួន
 បុគ្គលនោះ

ដើម្បីធ្វើឲ្យបុគ្គលនោះរលំហើយបែរ
 ចេញឆ្ងាយពីទូលព្រះបង្គំជាខ្ញុំ ដោយការ
 រលំដោះដៃមិនរួច មិនឲ្យសម្រាកបាន
 សូមព្រះអង្គធ្វើឲ្យបុគ្គលនោះភ្លេចនឹកនា
 ដល់ទូលព្រះបង្គំជាខ្ញុំ ដូចព្រះអង្គធ្វើឲ្យ
 បុគ្គលនោះភ្លេចនឹកនាដល់ព្រះអង្គនោះ
 ដែរ

اللَّهُمَّ اشْعَلْهُ عَيْي بِفَقْرٍ لَا
 تَجْبُرُهُ وَبِإِلَاءٍ لَا تَسْتُرُهُ
 وَبِفَاقَةٍ لَا تَسُدُّهَا وَبِسُقْمٍ
 لَا تُعَافِيهِ وَذُلٍّ لَا تُعِزُّهُ
 وَمَسْكَنَةٍ لَا تَجْبُرُهَا ،

اللَّهُمَّ اضْرِبْ بِالذُّلِّ نَصَبَ
 عَيْنَيْهِ وَأَدْخِلْ عَلَيْهِ الْفَقْرَ
 فِي مَنْزِلِهِ وَالْعِلَّةَ وَالسَّقْمَ فِي
 بَدَنِهِ

حَتَّى تَشْعَلَهُ عَيْي بِشُعْلِ
 شَاغِلٍ لَا فَرَاغَ لَهُ ، وَأَنْسِهِ
 ذِكْرِي كَمَا أَنْسَيْتَهُ ذِكْرَكَ

សូមព្រះអង្គធ្វើឲ្យត្រចៀក ភ្នែក អណ្តាត
ដៃ ជើង បេះដូងនិងសារីរាវយវៈ
ទាំងឡាយរបស់បុគ្គលនោះឃ្លាតឆ្ងាយពី
ទូលព្រះបង្គំជាខ្ញុំ

وَأُخَذَ عَنِّي بِسَمْعِهِ وَبَصَرِهِ
وَلِسَانِهِ وَيَدَيْهِ وَرِجْلَيْهِ وَقَلْبِهِ
وَجَمِيعِ جَوَارِحِهِ ،

សូមព្រះអង្គធ្វើឲ្យជម្ងឺចូលទៅក្នុងខ្លួន
បុគ្គលទាំងនោះរាល់គ្នា កុំធ្វើឲ្យជាសះ
ស្បើយ បណ្តាលឲ្យបុគ្គលរាល់គ្នានោះ
រវល់តែនឹងជម្ងឺនោះ ឃ្លាតឆ្ងាយពីទូលព្រះ
បង្គំជាខ្ញុំ មិននឹកនាដល់ទូលព្រះបង្គំជាខ្ញុំ

وَأَدْخَلَ عَلَيْهِ فِي جَمِيعِ ذَلِكَ
السُّقْمَ وَلَا تُشْفِهِ حَتَّى
تَجْعَلَ ذَلِكَ لَهُ شُغْلًا
شَاغِلًا بِهِ عَنِّي وَعَنْ ذِكْرِي

សូមព្រះអង្គជួយការពារទូលព្រះបង្គំជា
ខ្ញុំ ឱព្រះអ្នកជួយការពារឲ្យរួចផុតពីអ្វីដែល
ពុំមានអ្នកណាអាចជួយការពារឲ្យរួចផុត
បានឡើយ ព្រោះព្រះអង្គជាអ្នកការពារ
ពុំមានអ្នកការពារក្រៅពីព្រះអង្គឡើយ

وَإَكْفِيَنِي يَا كَافِيَ مَا لَا
يَكْفِيَنِي سِوَاكَ فَإِنَّكَ الْكَافِيَ
لَا كَافِيَ سِوَاكَ

ព្រះអង្គជាអ្នករំដោះ ពុំមានអ្នករំដោះ
ក្រៅពីព្រះអង្គទេ ព្រះអង្គជាអ្នក
សង្គ្រោះ ពុំអ្នកសង្គ្រោះក្រៅពីព្រះអង្គទេ
ព្រះអង្គអ្នកឲ្យជម្រក ពុំអ្នកឲ្យជម្រក
ក្រៅពីព្រះអង្គទេ

وَمُفْرَجٍ لَا مُفْرَجَ سِوَاكَ
وَمُغِيثٍ لَا مُغِيثَ سِوَاكَ
وَجَارٍ لَا جَارَ سِوَاكَ ؛

បរាជ័យគឺបុគ្គលដែលយកអ្នកជួយទំនុក
បម្រុងក្រៅពីព្រះអង្គ ដែលសូមជំនួយ
ពីអ្នកផ្សេងពីព្រះអង្គ ដែលមានជម្រក
ក្រៅពីព្រះអង្គ ដែលមានទីជ្រកកោន

خَابَ مَنْ كَانَ جَارُهُ
سِوَاكَ وَمُغِيثُهُ سِوَاكَ
وَمُفْرَعُهُ إِلَى سِوَاكَ وَمَهْرَبُهُ

ក្រៅពីទីជ្រកកោនរបស់ព្រះអង្គ^{عجل} ដែល
ស្នាក់នៅជាមួយអ្នកផ្សេងពីព្រះអង្គ^{عجل}
ដែលមានអ្នកសង្គ្រោះជាសត្វលោករបស់
ព្រះអង្គ^{عجل} ក្រៅពីព្រះអង្គ^{عجل} ។

ពីព្រោះព្រះអង្គ^{عجل} ជាសេចក្តីទុកចិត្តរបស់
ទូលព្រះបង្គំជាខ្ញុំ ជាសេចក្តីសង្ឃឹមរបស់
ទូលព្រះបង្គំជាខ្ញុំ ជាជម្រករបស់ទូលព្រះ
បង្គំជាខ្ញុំ ជាទីជ្រកកោនរបស់ទូលព្រះបង្គំ
ជាខ្ញុំ ជាទីសំណាក់របស់ទូលព្រះបង្គំជាខ្ញុំ
ជាអ្នកសង្គ្រោះទូលព្រះបង្គំជាខ្ញុំ

ទូលព្រះបង្គំជាខ្ញុំចាប់ផ្តើមតាមរយៈព្រះ
អង្គ^{عجل} ទូលព្រះបង្គំជាខ្ញុំស្វែងរកជោគជ័យ
តាមរយៈព្រះអង្គ^{عجل} ។ ទូលព្រះបង្គំជាខ្ញុំ
សំដៅទៅរកព្រះអង្គ^{عجل} តាមរយៈ
មូហ្គាំម៉ាដ្ឋ^{صلى الله عليه وآله وسلم} និងព្រះរាជកុលដ្ឋាន^{عليهم السلام}
របស់មូហ្គាំម៉ាដ្ឋ^{صلى الله عليه وآله وسلم} ។ ទូលព្រះបង្គំជាខ្ញុំ
បូងស្ទូងព្រះអង្គ^{عجل} តាមរយៈវរបុគ្គលទាំង^{عليهم السلام}
នេះ ទូលព្រះបង្គំជាខ្ញុំសូមឲ្យវរបុគ្គលទាំង
នេះ^{عليهم السلام} ជួយធ្វើអន្តរាគមន៍ចំពោះព្រះអង្គ^{عجل}
។

ដូច្នេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះអង្គ^{عجل} ឱ
អល់ឡោះហ្គ័^{عجل} ឱអល់ឡោះហ្គ័^{عجل} ឱ
អល់ឡោះហ្គ័^{عجل} សូមថ្វាយបស់សាច់ពោះ

إِلَى سِوَاكَ وَمَلْجَأُهُ إِلَى
غَيْرِكَ وَمَنْجَاهُ مِنْ مَخْلُوقٍ
غَيْرِكَ.

فَأَنْتَ ثِقَّتِي وَرَجَائِي
وَمُفْرَعِي وَمَهْرِي وَمَلْجَأِي
وَمَنْجَايَ

فِيكَ أَسْتَفْتِحُ وَبِكَ
أَسْتَنْجِحُ وَبِمُحَمَّدٍ وَآلِ
مُحَمَّدٍ أَتَوَجَّهُ إِلَيْكَ وَأَتَوَسَّلُ
وَأَتَشَفَّعُ ،

فَأَسْأَلُكَ يَا اللَّهُ يَا اللَّهُ يَا
اللَّهُ فَالَكَ الْحَمْدُ وَوَلَكَ

ព្រះអង្គ^{عز وجل} សូមថ្វាយព្រះអំណរគុណ
ចំពោះព្រះអង្គ^{عز وجل} គេប្តឹងផ្តល់តវ៉ាចំពោះ
ព្រះអង្គ^{عز وجل} គេសូមជំនួយពីព្រះអង្គ^{عز وجل} ។

الشُّكْرُ وَإِلَيْكَ الْمُشْتَكَى
وَأَنْتَ الْمُسْتَعَانُ ،

ទូលព្រះបង្គំជាខ្ញុំសូមព្រះអង្គ^{عز وجل} ឱ
អល់ឡោះហ្វ៊ូ^{عز وجل} ឱអល់ឡោះហ្វ៊ូ^{عز وجل} ឱ
អល់ឡោះហ្វ៊ូ^{عز وجل} ក្នុងនាមនៃព្រះរាជសិទ្ធិ
របស់មូហាំម៉ាដ្ឋ^{صل الله عليه وآله وسلم} និងព្រះរាជកុលដ្ឋាន
ព្រះអង្គ^{عز وجل} របស់មូហាំម៉ាដ្ឋ^{صل الله عليه وآله وسلم} របស់មូហាំម៉ាដ្ឋ^{صل الله عليه وآله وسلم}
ប្រសិទ្ធពរជ័យ ដល់មូហាំម៉ាដ្ឋ^{صل الله عليه وآله وسلم} និងដល់
ព្រះរាជកុលដ្ឋាន^{عليهم} របស់មូហាំម៉ាដ្ឋ^{صل الله عليه وآله وسلم}

فَأَسْأَلُكَ يَا اللَّهُ يَا اللَّهُ يَا
اللَّهُ بِحَقِّ مُحَمَّدٍ وَآلِ مُحَمَّدٍ
أَنْ تُصَلِّيَ عَلَيَّ عَلَى مُحَمَّدٍ وَآلِ
مُحَمَّدٍ

[សូម]ឲ្យកម្ចាត់សេចក្តីសៅហ្មង សេចក្តី
បារម្ភនិងទុក្ខព្រួយពីទូលព្រះបង្គំជាខ្ញុំនាទី
នេះ ដូចព្រះអង្គ^{عز وجل} បានកម្ចាត់សេចក្តី
សៅហ្មង សេចក្តីបារម្ភនិងទុក្ខព្រួយពីព្រះ
សាស្តា^{صل الله عليه وآله وسلم} ព្រះអង្គ^{عز وجل} ហើយព្រះអង្គ^{عز وجل}
បានថែរក្សាព្រះអង្គ^{صل الله عليه وآله وسلم} ឲ្យផុតពីការភ័យ
ខ្លាចសត្រូវព្រះអង្គ^{صل الله عليه وآله وسلم} ដែរ

وَأَنْ تَكْشِفَ عَنِّي غَمِّي
وَهَمِّي وَكَرْبِي فِي مَقَامِي هَذَا
كَمَا كَشَفْتَ عَن نَبِيِّكَ
هَمَّهُ وَعَمَّهُ وَكَرْبَهُ وَكَفَيْتَهُ
هَوْلَ عَدُوِّهِ ،

ដូច្នោះសូមព្រះអង្គ^{عز وجل} បំបាត់ពីទូលព្រះបង្គំ
ជាខ្ញុំនូវអ្វីដែលព្រះអង្គ^{عز وجل} បានបំបាត់ពីព្រះ
សាស្តា^{صل الله عليه وآله وسلم} ដែរ សូមព្រះអង្គ^{عز وجل} ឲ្យទូលព្រះ
បង្គំជាខ្ញុំបានធូរស្រាលដូចព្រះអង្គ^{عز وجل} បាន
ធ្វើឲ្យព្រះសាស្តា^{صل الله عليه وآله وسلم} បានធូរស្រាលដែរ
សូមព្រះអង្គ^{عز وجل} ថែរក្សាទូលព្រះបង្គំជាខ្ញុំ

فَاكْشِفْ عَنِّي كَمَا كَشَفْتَ
عَنهُ وَفَرِّجْ عَنِّي كَمَا فَرَّجْتَ
عَنهُ وَأَكْفِنِي كَمَا كَفَيْتَهُ

ដូចព្រះអង្គ وَجَلَّ وَعَلَّ បានថែរក្សាព្រះសាស្តា صَلَّى اللهُ عَلَيْهِ وَآلِهِ وَسَلَّمَ ដែរ

សូមព្រះអង្គ وَجَلَّ وَعَلَّ ប្រានឆ្ងាយពីទូលព្រះបង្គំ ជាខ្ញុំនូវគ្រោះថ្នាក់របស់អ្វីដែលប្រកប ដោយគ្រោះថ្នាក់ ដែលទូលព្រះបង្គំជាខ្ញុំ ខ្លាច [សូមព្រះអង្គ وَجَلَّ وَعَلَّ ប្រានឆ្ងាយពីទូល ព្រះបង្គំជាខ្ញុំនូវ] បន្ទុកធ្ងន់របស់អ្វីដែល មានបន្ទុកធ្ងន់ដែលទូលព្រះបង្គំជាខ្ញុំខ្លាច និងសេចក្តីបារម្ភរបស់អ្វីដែលប្រកបដោយ សេចក្តីបារម្ភដែលទូលព្រះបង្គំជាខ្ញុំខ្លាច ដោយកុំឲ្យវាធ្វើឲ្យទូលព្រះបង្គំជាខ្ញុំ សៅហ្មង

وَاصْرِفْ عَنِّي هَوْلَ مَا
أَخَافُ هَوْلَهُ وَمُؤُونَةَ مَا
أَخَافُ مُؤُونَتَهُ وَهُمْ مَا
أَخَافُ هَمَّهُ بِلاَ مُؤُونَةٍ عَلَيَّ
نَفْسِي مِنْ ذَلِكَ ،

សូមព្រះអង្គ وَجَلَّ وَعَلَّ ឲ្យទូលព្រះបង្គំជាខ្ញុំចាក ចេញពីទីនេះដោយបានសម្រេចដូច បំណង និងទទួលបាននូវដំណោះស្រាយ បញ្ហាដែលធ្វើឲ្យទូលព្រះបង្គំជាខ្ញុំបារម្ភរឿង លោកមុខនិងរឿងលោកនេះ

وَاصْرِفْنِي بِقَضَاءِ حَوَائِجِي
وَكَفَايَةِ مَا أَهْمَنِي هَمُّهُ مِنْ
أَمْرِ آخِرَتِي وَدُنْيَايَ .

អាមីរុល-មុមីនីន صَلوات الله عليه والسلام អាប៊ូ អុប៊ុលឡោះហ្គា صَلوات الله عليه والسلام អ៊ីយ សូមសិរីសួស្តី អល់ឡោះហ្គា وَجَلَّ កើតមានដល់ព្រះអង្គទាំង ពីរ عَلَيْهِمَا السَّلَام ពីទូលព្រះបង្គំ រហូតតរៀងទៅ ដរាបណានៅតែមានយប់និងថ្ងៃ

يا أَمِيرَ الْمُؤْمِنِينَ يَا أَبَا
عَبْدِ اللَّهِ عَلَيْنِكَمَا مِنِّي
سَلَامٌ اللَّهُ أَبَدًا مَا بَقِيَتْ وَ
بَقِيَ اللَّيْلُ وَالنَّهَارُ

សូមអល់ឡោះហ្ន៎ وَعَلَّ កុំឲ្យលើកនេះជាលើក
 ចុងក្រោយបង្អស់ដែលទូលបង្គំស៊ីវ៉ាស៊ូ
 ព្រះអង្គទាំងពីរ عليهم السلام សូមកុំឲ្យអល់ឡោះហ្ន៎
 បំបែកទូលព្រះបង្គំពីព្រះអង្គទាំងពីរ
عليهم السلام ។

អល់ឡោះហ្ន៎ وَعَلَّ អើយ សូមព្រះអង្គ وَعَلَّ ឲ្យទូល
 ព្រះបង្គំជាខ្ញុំបានរស់នៅដូចម្នាក់ម្នាក់ صلوات الله عليه وآله وسلم
 និងព្រះរាជកុលដ្ឋានរបស់ម្នាក់ម្នាក់ صلوات الله عليه وآله وسلم
 បានរស់នៅដែរនោះ សូមព្រះអង្គ وَعَلَّ ឲ្យ
 ទូលព្រះបង្គំជាខ្ញុំបានស្លាប់ដូចព្រះអង្គ
 ទាំងនេះ عليهم السلام បានចូលទិវង្គតដែរ ។ សូម
 ព្រះអង្គ وَعَلَّ ឲ្យទូលព្រះបង្គំជាខ្ញុំបានទទួល
 អនិច្ចកម្មជាអ្នកអនុវត្តិតាមសាសនាព្រះ
 អង្គទាំងនេះ عليهم السلام សូមព្រះអង្គ وَعَلَّ ឲ្យទូល
 ព្រះបង្គំជាខ្ញុំបានរស់ឡើងវិញនៅក្នុងក្រុម
 ព្រះអង្គទាំងនេះ عليهم السلام សូមព្រះអង្គ وَعَلَّ កុំ
 បំបែកទូលព្រះបង្គំជាខ្ញុំពីព្រះអង្គទាំងនេះ
عليهم السلام សូមជឿតែមួយបំប្រិចភ្នែកឡើយ ទាំង
 ក្នុងលោកនេះនិងក្នុងលោកមុខ

អាមីរុល-មុមីនីន صلوات الله عليه والسلام អាច្ឆិ
 អាប់ខុលឡោះហ្ន៎ صلوات الله عليه والسلام អើយ ទូលព្រះបង្គំ
 មករកព្រះអង្គទាំងពីរ عليهم السلام ស៊ីវ៉ាស៊ូព្រះអង្គ
عليهم السلام ដោយប្លង់ស្ទង់អល់ឡោះហ្ន៎ وَعَلَّ ព្រះ
 ម្ចាស់ وَعَلَّ ទូលព្រះបង្គំ ព្រះម្ចាស់ وَعَلَّ របស់

وَ لَا جَعَلَهُ اللَّهُ آخِرَ الْعَهْدِ
 مِنْ زِيَارَتِكُمَا وَلَا فَرَّقَ اللَّهُ
 بَيْنِي وَبَيْنَكُمَا ،

اللَّهُمَّ أَحْيِي حَيَاةَ مُحَمَّدٍ
 وَذُرِّيَّتِهِ وَأُمَّتِي مَمَاتِهِمْ
 وَتَوَفِّي عَلَى مِلَّتِهِمْ
 وَاحْشُرْنِي فِي زُمْرَتِهِمْ وَلَا
 تُفَرِّقْ بَيْنِي وَبَيْنَهُمْ طَرْفَةَ
 عَيْنٍ أَبَدًا فِي الدُّنْيَا وَالْآخِرَةِ

يا أَمِيرَ الْمُؤْمِنِينَ يَا أَبَا
 عَبْدِ اللَّهِ أَنِّي كَمَا زَائِرًا
 وَمُتَوَسِّلًا إِلَى اللَّهِ رَبِّي

ព្រះអង្គទាំងពីរ عليهم السلام ដោយបែរទៅរកព្រះ
អង្គ وجل តាមរយៈព្រះអង្គទាំងពីរ عليهم السلام សូមឲ្យ
ព្រះអង្គទាំងពីរជួយធ្វើអន្តរាគមន៍ចំពោះ
អល់ឡោះហ្គ័រ وجل ឲ្យទូលព្រះបង្គំដែលមាន
សំណូមពរទាំងនេះនោះ ។

ដូច្នោះ សូមព្រះអង្គទាំងពីរ عليهم السلام ជួយធ្វើ
អន្តរាគមន៍ឲ្យទូលព្រះបង្គំផង ពីព្រោះព្រះ
អង្គទាំងពីរ عليهم السلام មានបុណ្យស័ក្តិជាទី
សរសើរសម្រាប់អល់ឡោះហ្គ័រ وجل មានព្រះ
កិត្តិយសប្រសើរ មានឋានន្តរសក្តិឧត្តម
ហើយជាទីទុកចិត្ត [របស់អល់ឡោះហ្គ័រ وجل]

ទូលព្រះបង្គំដកខ្លួនចេញពីព្រះអង្គទាំងពីរ عليهم السلام
ត្រឡប់វិញ ដោយរង់ចាំអល់ឡោះហ្គ័រ وجل
ធ្វើឲ្យសំណូមពរទូលព្រះបង្គំបានសម្រេច
ដូចប្រាថ្នា សក្តិសមតាមបំណងនិងបាន
ជោគជ័យដោយសារព្រះអង្គទាំងពីរ عليهم السلام
ជួយធ្វើអន្តរាគមន៍ចំពោះអល់ឡោះហ្គ័រ وجل
ឲ្យទូលព្រះបង្គំ ។

សូមកុំឲ្យទូលព្រះបង្គំខូចចិត្ត សូមកុំឲ្យ
ទូលព្រះបង្គំត្រឡប់វិញជាបុគ្គលខូចចិត្ត
ជាបុគ្គលបរាជ័យឡើយ

តែសូមឲ្យទូលព្រះបង្គំត្រឡប់វិញដោយ
មានសង្ឃឹម ដោយសេចក្តីសម្រេច ដោយ

وَرَبِّكُمْ وَمُتَوَجِّهًا إِلَيْهِ
بِكُمْ وَمُسْتَشْفِعًا بِكُمْ إِلَى
اللَّهِ تَعَالَى فِي حَاجَتِي هَذِهِ

فَاشْفَعَا لِي فَإِنَّ لَكُمْ عِنْدَ
اللَّهِ الْمَقَامَ الْمَحْمُودَ وَالْجَاهَةَ
الْوَجِيهَةَ وَالْمَنْزِلَ الرَّفِيعَ
وَالْوَسِيلَةَ ،

إِنِّي أَنْقَلِبُ عَنْكُمْ مُنْتَظِرًا
لِتَنْجِزِ الْحَاجَةَ وَقَضَائِهَا
وَيُجَاحِهَا مِنِّي اللَّهُ
بِشَفَاعَتِكُمْ لِي إِلَى اللَّهِ فِي
ذَلِكَ ،

فَلَا أَحْيَبُ وَلَا يَكُونُ
مُنْقَلَبِي مُنْقَلَبًا خَائِبًا خَاسِرًا

بَلْ يَكُونُ مُنْقَلَبِي مُنْقَلَبًا

ជោគជ័យ ដោយបានសម្រេចតាមបំណង
គ្រប់សំណូមពរ ។ សូមព្រះអង្គទាំងពីរ عليهم السلام
ជួយធ្វើអន្តរាគមន៍ចំពោះអល់ឡោះហ្គ័រ وَعَدُوَّهُ
ឲ្យទូលព្រះបង្គំផង ។

رَاحِحًا مُفْلِحًا مُنْجِحًا
مُسْتَجَابًا بِقَضَاءِ جَمِيعِ
حَوَائِجِي، وَتَشَفَّعًا لِي إِلَى
اللَّهِ.

ទូលព្រះបង្គំត្រឡប់វិញជាមួយអ្វីដែល
អល់ឡោះហ្គ័រ وَعَدُوَّهُ មានព្រះបំណង ពុំមាន
កម្លាំងនិងឥទ្ធិពលក្រៅពីអាស្រ័យលើ
អល់ឡោះហ្គ័រ وَعَدُوَّهُ ឡើយ ដោយទុកកាយ
ថ្វាយចិត្តលើអល់ឡោះហ្គ័រ وَعَدُوَّهُ ដោយពឹង
ផ្អែកលើអល់ឡោះហ្គ័រ وَعَدُوَّهُ ដោយសង្ឃឹមលើ
អល់ឡោះហ្គ័រ وَعَدُوَّهُ ។

إِنْ قَلَبْتُ عَلَى مَا شَاءَ اللَّهُ
وَلَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ
مُفَوَّضًا أَمْرِي إِلَى اللَّهِ
مُلْجِنًا ظَهْرِي إِلَى اللَّهِ
مُتَوَكِّلًا عَلَى اللَّهِ،

ទូលព្រះសូមថ្លែងថា៖ "អល់ឡោះហ្គ័រ وَعَدُوَّهُ
គ្រប់គ្រាន់ណាស់សម្រាប់ទូលព្រះបង្គំ
អល់ឡោះហ្គ័រ وَعَدُوَّهُ ទ្រង់សវនាការអ្នកបូងសូង
ព្រះអង្គ وَعَدُوَّهُ ។ ក្រៅពីអល់ឡោះហ្គ័រ وَعَدُوَّهُ និង
ក្រៅព្រះអង្គទាំងអស់ عليهم السلام ឱព្រះអគ្គប្រមុខ
عليهم السلام របស់ទូលព្រះបង្គំអើយ ទូលព្រះបង្គំពុំ
មានទីទុកចិត្តទេ ។ អ្វីដែលព្រះម្ចាស់ وَعَدُوَّهُ
ទូលព្រះបង្គំមានព្រះបំណង វានឹងកើត
មានឡើង អ្វីដែលព្រះអង្គ وَعَدُوَّهُ មិនមានព្រះ
បំណងទេ វានឹងមិនកើតមានឡើងទេ ។
ពុំមានកម្លាំងនិងឥទ្ធិពលក្រៅពីអាស្រ័យ

وَأَقُولُ: حَسْبِيَ اللَّهُ وَكَفَى
سَمِعَ اللَّهُ لِمَنْ دَعَا لَيْسَ لِي
وَرَاءَ اللَّهِ وُورَاءَكُمْ يَا سَادَتِي
مُتْتَهَى، مَا شَاءَ رَبِّي كَانَ
وَمَا لَمْ يَشَأْ لَمْ يَكُنْ، وَلَا
حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ.

លើអល់ឡោះហ្ន៎ وَعَلَّ ឡើយ ។"

ទូលព្រះបង្គំសូមគោរពលាព្រះអង្គទាំងពីរ عليهم السلام ដោយធ្វើខ្លួនលើអល់ឡោះហ្ន៎ وَعَلَّ សូម
អល់ឡោះហ្ន៎ وَعَلَّ កុំធ្វើឲ្យលើកនេះជាលើក
ចុងក្រោយបង្អស់ដែលទូលព្រះបង្គំស៊ីរីអ៊ី
ព្រះអង្គទាំងពីរ عليهم السلام ។

ទូលព្រះបង្គំសូមគោរពលាហើយ ឱព្រះ
អគ្គនាយកទូលព្រះបង្គំ អាមីរុល-មុមីនីន صلوات الله عليه والسلام អើយ និងព្រះអង្គ صلوات الله عليه والسلام អាប៊ូ
អាប់ឌុលឡោះហ្ន៎ صلوات الله عليه والسلام ព្រះអគ្គនាយក
ទូលព្រះបង្គំអើយ

សូមឲ្យពរជ័យសិរីសួស្តីរបស់ទូលព្រះបង្គំ
ជាខ្ញុំបានលើព្រះអង្គ عليه السلام ទាំងពីររៀងដរាប
ដរាបណានៅមានយប់និងថ្ងៃ សូមឲ្យពរ
ជ័យសិរីសួស្តីរបស់ទូលព្រះបង្គំ តាមទៅ
ដល់ព្រះអង្គទាំងពីរ عليهم السلام ជាអនន្ត សូមកុំឲ្យ
ពរជ័យសិរីសួស្តីរបស់ទូលព្រះបង្គំអាក់
ខានទៅដល់ព្រះអង្គទាំងពីរឡើយ
អាស្រ័យលើព្រះបំណងអល់ឡោះហ្ន៎ وَعَلَّ

ទូលព្រះបង្គំសូមអល់ឡោះហ្ន៎ وَعَلَّ ក្នុងនាម
ព្រះរាជសិទ្ធិព្រះអង្គទាំងពីរ عليهم السلام សូមឲ្យ
អល់ឡោះហ្ន៎ وَعَلَّ ទ្រង់ព្រះមេត្តាមានព្រះ
បំណងដូច្នោះ ហើយធ្វើដូច្នោះ ព្រោះព្រះ

أَسْتَوْدِعُكُمْ اللَّهُ وَلَا جَعَلَهُ
اللَّهُ آخِرَ الْعَهْدِ مِنِّي
إِلَيْكُمَا،

انصرفتُ يا سيدي يا امير
المؤمنين ومولاي وانت يا
ابا عبد الله يا سيدي،

وسلامي عليكم متصلاً
ما اتصل الليل والنهار
واصل ذلك إليكما غير
محبوب عنكما سلامي
إن شاء الله،

وَأَسْأَلُهُ بِحَقِّكُمَا أَنْ يَشَاءَ
ذَلِكَ وَيَفْعَلَ فَإِنَّهُ حَمِيدٌ
بِحَيْدٍ،

អង្គសក្តិសមជាទីកោតសរសើរមែន ។

ទូលព្រះបង្គំសូមគោរពលាព្រះអង្គទាំងពីរ
ត្រឡប់វិញ ឱព្រះរាជអគ្គនាយកទូលព្រះ
បង្គំអើយ ដោយរាងចាលកំហុស ដោយ
គោរពសក្តារៈអល់ឡោះហ្ន៎ ដោយអរព្រះ
គុណ ដោយសង្ឃឹមនឹងបានសមបំណង
មិនអស់សង្ឃឹម មិនបាក់ទឹកចិត្ត

انْقَلَبْتُ يَا سَيِّدِي عَنْكُمَا
تَائِبًا حَامِدًا لِلَّهِ شَاكِرًا
رَاجِعًا لِلْإِجَابَةِ غَيْرَ آسِ
وَلَا فَانِطٍ آيًّا

ជាថ្មីម្តងទៀត ទូលព្រះបង្គំខ្ញុំនឹងត្រឡប់
មកស្តីយ៉ាវ៉ាស្តុព្រះអង្គទាំងពីរដោយឥត
ជិនណាយព្រះអង្គទាំងពីរឡើយ ដោយ
មិនធុញទ្រាន់ស្តីយ៉ាវ៉ាស្តុព្រះអង្គទាំងពីរឡើយ
តែទូលព្រះបង្គំខ្ញុំនឹងត្រឡប់មកស្តីយ៉ាវ៉ាស្តុ
ព្រះអង្គទាំងពីរវិញ អាស្រ័យលើព្រះ
បំណងអល់ឡោះហ្ន៎ ពុំមានកម្លាំងនិង
ឥទ្ធិពលក្រៅពីអាស្រ័យលើអល់ឡោះហ្ន៎
ឡើយ ។

عَائِدًا رَاجِعًا إِلَى زِيَارَتِكُمَا
غَيْرَ رَاغِبٍ عَنْكُمَا وَلَا مِنْ
زِيَارَتِكُمَا بَلْ رَاجِعٌ عَائِدٌ
إِنْ شَاءَ اللَّهُ وَلَا حَوْلَ وَلَا
قُوَّةَ إِلَّا بِاللَّهِ ،

ព្រះរាជអគ្គនាយកទូលព្រះបង្គំអើយ ទូល
ព្រះបង្គំស្រឡាញ់ព្រះអង្គទាំងពីរ ទូល
ព្រះបង្គំចង់ស្តីយ៉ាវ៉ាស្តុព្រះអង្គទាំងពីរ
ខណៈដែលមនុស្សលោកនេះបោះបង់
ចោលព្រះអង្គទាំងពីរ ហើយលែង
ស្តីយ៉ាវ៉ាស្តុព្រះអង្គទាំងពីរ

يَا سَادَتِي رَغِبْتُ إِلَيْكُمَا
وَأِلَى زِيَارَتِكُمَا بَعْدَ أَنْ زَهَدَ
فِيكُمَا وَفِي زِيَارَتِكُمَا أَهْلُ
الدُّنْيَا

សូមកុំឲ្យអល់ឡោះហ្ន៎ធ្វើឲ្យទូលព្រះបង្គំ

فَلَا خِيَّبَنِي اللَّهُ مِمَّا رَجَوْتُ

ខានបានអ្វីដែលទូលព្រះបង្គំសង្ឃឹមបាន
 និងអ្វីដែលទូលព្រះបង្គំប៉ងប្រាថ្នាពេលមក
 ស៊ីរ៉ាស៊ីព្រះអង្គទាំងពីរនោះ ព្រោះព្រះអង្គ
 នៅជិតបង្កើយ ព្រះអង្គធ្វើសម
 បំណង ។

وَمَا أَمَلْتُ فِي زيارَتِكُمْ إِنَّهُ
 قَرِيبٌ مُّجِيبٌ.